





ក្រុមហ៊ុន CTHL មានសេចក្តីរីករាយនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា និងគោរពតាម ច្បាប់វិនិយោគ និងច្បាប់នានានៃកិច្ចការពារបរិស្ថានរបស់ប្រទេសកម្ពុជា។ ទន្ទឹមនេះក្រុមហ៊ុន CTHL មានសំណូមពរ ដល់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធទាំងអស់ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយបង្កលក្ខណៈងាយស្រួល និង ចេញលិខិតអនុញ្ញាតលើការសិក្សា វ.ហ.ប ពេញលេញ អោយក្រុមហ៊ុនស្របទៅតាមច្បាប់វិនិយោគ និងច្បាប់កិច្ចការពារ បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានទាន់ពេលវេលាដែលបានត្រៀមទុក ។

រាជធានីភ្នំពេញ, ថ្ងៃទី 12 ខែ 10 ឆ្នាំ ២០១០

CTHL- ក្រុមហ៊ុនវិនិយោគ



លោក Zhu Xu

រាជធានីភ្នំពេញ, ថ្ងៃទី 12 ខែ 10 ឆ្នាំ ២០១០

KCC- គម្រោងរៀបចំរបាយការណ៍ EIA

លោក សោម ប៊ុនរត្ន

លោក សោម ប៊ុនរត្ន

Draft